

សម្រេងសារព័ត៌មានថ្ងៃទី០១-០២ ខែសីហា ឆ្នាំ២០១៧

១.គេហទំព័រ RFI

១.អាជ្ញាធរទុកពេលឲ្យម្ចាស់សំណង់ខុសច្បាប់១សប្តាហ៍ទៀត រុះរើដោយស្ម័គ្រចិត្តចេញពីតំបន់អង្គរ

ដោយ ញឹម សុផល ០១/០៨/២០១៧ (RFI)



រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរានៅថ្ងៃទី ០១ខែសីហា បានផ្តល់ឱកាសជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋដែលបាននាំគ្នាទៅសាងសង់សំណង់ខុសច្បាប់នៅតំបន់អង្គរកាលពីពេលកន្លងទៅ ឲ្យរុះរើចេញដោយខ្លួនឯងមុននឹងចំណាត់ការចុងក្រោយដោយអាជ្ញាធរ

នៅថ្ងៃទី៩ខែសីហាខាងមុខ។ ការជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ មិនទាន់បានរុះរើសំណង់ខុសច្បាប់របស់ពួកគេដោយស្ម័គ្រចិត្តតាមការអំពាវនាវរបស់អាជ្ញាធរចំនួន២លើក កាលពីខែកក្កដាកន្លងទៅ។

នៅក្នុងសេចក្តីប្រកាសចុងក្រោយរួមគ្នារវាងរដ្ឋបាលសាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរារដ្ឋបាលទីក្រុងទេសចរណ៍មួយនេះ បានទុកពេលឲ្យម្ចាស់សំណង់ខុសច្បាប់ ដែលបានសាងសង់អំឡុងពេលយុទ្ធនាការយោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងសំណង់ខុសច្បាប់ថ្មីៗបាននិងកំពុងសាងសង់ឲ្យធ្វើការរុះរើពីតំបន់១និងតំបន់២ ក្នុងរយៈពេល៧ថ្ងៃទៀតដោយស្ម័គ្រចិត្ត។

តាមរយៈខ្លឹមសារនេះ ចាត់ទុកថាជាការជូនដំណឹងចុងក្រោយ ដែលអាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរអប្សរាសម្រេចចាត់វិធានការរុះរើសំណង់ទាំងនេះនៅថ្ងៃទី១០សីហា ដោយមិនទទួលខុសត្រូវក្នុងការបាត់បង់ឬខូចខាតទ្រព្យសម្បត្តិអ្វីឡើយ ប្រសិនបើម្ចាស់សំណង់ខុសច្បាប់មិនព្រមរុះរើដោយខ្លួនឯង។

ទាក់ទងទៅនឹងសំណង់ខុសច្បាប់នេះ អាជ្ញាធរជាតិអប្សរាក៏ដូចជា រដ្ឋបាលសាលាខេត្តសៀមរាបធ្លាប់បានព្រមានចំនួន២លើកមកហើយតាមរយៈលិខិតជូនដំណឹង និងតាមរយៈសន្និសីទកាសែតជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋដែលបានចូលទៅសង់សំណង់នៅតំបន់ហាមឃាត់ទាំង៣តំបន់នោះរុះរើដោយស្ម័គ្រចិត្ត។ ក៏ប៉ុន្តែមិនមានអ្វីប្រែប្រួលទេ ហាក់ដូចជាកំពុងរង់ចាំមើលគ្នានិងរង់ចាំមើលថាតើអាជ្ញាធរ ពិតជាមានចំណាត់ការមែនទែនឬយ៉ាងណា។

ជាមួយគ្នានេះ លោក លី សំរិត អភិបាលរងខេត្តសៀមរាប បញ្ជាក់ប្រាប់វិទ្យុបារាំងនៅថ្ងៃនេះថា ចំនួនសំណង់ជាង៥០០សំណង់ ក្នុងនោះពី៨០ទៅ៩០ភាគរយ ជាសំណង់មិនរឹងមាំ នៅមិនមានសំណង់ណាមួយត្រូវបានរុះរើទេ។ សំណង់ទាំងនេះត្រូវបានសង់ចោល ដោយមិនមានមនុស្សរស់

នៅ។ ទោះយ៉ាងណាអាជ្ញាធររង់ចាំតែថ្ងៃកំណត់ប៉ុណ្ណោះ ប្រសិនបើម្ចាស់សំណង់មិនចេញមុខមករុះ រើដោយខ្លួនឯង។ នេះបើតាមលោកលី សំរិត។

សូមបញ្ជាក់ថា វាបានក្លាយជាទំលាប់ទៅហើយសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ ដែលបានធ្លាក់ ចូលទៅវាតយកដីសាងសង់សំណង់នៅក្នុងតំបន់អង្គរ នៅពេលដែលមានការបោះឆ្នោតម្តង។ បញ្ហានេះត្រូវបានដាក់ការសង្ស័យដែរថា អាចជាការចូលដៃពីអាជ្ញាធរដែនដី ឬការបណ្តោយឲ្យធ្វើ បែបនេះ ខណៈដែលមិនមានការរើរលំណាមួយ នៅក្នុងអំឡុងពេលមានការបោះឆ្នោត។ ក៏ប៉ុន្តែ ទាំងអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាបតែងធ្វើការបដិសេធ ដោយចាត់ទុកថានៅតំបន់ រមនីយដ្ឋានអង្គរ មិនដែលមានការអនុញ្ញាតណាមួយឲ្យមានការសាងសង់សំណង់អាណាធិបតេយ្យ ដូច្នោះទេ ព្រោះវាប៉ះពាល់ដល់រូបភាពនិងតម្លៃបេតិកភណ្ឌអង្គរវត្តដែលជាសម្បត្តិរបស់មនុស្ស លោក។

២. បដិមាបុរាណជំនាន់ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានរកឃើញដោយកំណាយបុរាណវិទ្យា

ដោយ ញឹម សុផល 31/07/2017 (RFI)



រូបបដិមាបុរាណដ៏ធំមួយត្រូវបានរកឃើញកាលពីថ្ងៃទី ៣០ខែកក្កដា នៅឯមន្ទីរពេទ្យទន្លេស្ងួត ស្ថិតនៅ ប្រហែល១គីឡូម៉ែត្រ ភាគខាងជើងក្រុងអង្គរធំ។ ការប្រទះឃើញបដិមាដែលមានអាយុចំណាស់រាប់រយ ឆ្នាំនេះ បានកើតឡើងបន្ទាប់ពីមានគម្រោងសិក្សាស្រាវ ជ្រាវស្វែងយល់ពីមន្ទីរពេទ្យ កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវនៃអាជ្ញា ធរជាតិអប្សរានិងមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេស សិង្ហបុរី។

លោក ខៀន ច័ន្ទ មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាចម្លាក់បដិមា ដែលទំនងជារូបទ្វារបាល ត្រូវបានរកឃើញដោយចៃដន្យ ខណៈដែលក្រុមការងារធ្វើកំណាយដើម្បី សិក្សាអំពីទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យនិងរចនាសម្ព័ន្ធទន្លេស្ងួត។

ក្រុមការងារកំណាយបុរាណវិទ្យា បានឲ្យដឹងថាបដិមានេះ មានកម្ពស់ ១,៩០ម៉ែត្រ ស្មើទទឹង ០,៥៨ ម៉ែត្រ ស្ថិតក្នុងរចនាបថបាយ័ន។ បដិមានេះ កំបុតដៃ២ត្រឹមស្មា កំបុតជើងស្តាំត្រឹម កជើង និងជើង ឆ្វេងត្រឹមគល់ភ្លៅ។ ចំណែកដងខ្លួននិងព្រះកេសនៅមានក្បាច់ចម្លាក់ សម្លៀកបំពាក់ និងក្បាំងសក់ នៅស្អាតទាំងអស់។ បដិមានេះ កប់ជ្រៅក្នុងដីប្រមាណត្រឹម៤តឹកប៉ុណ្ណោះ ក្នុងពេលអ្នកស្រាវជ្រាវធ្វើ កំណាយឃើញ ដោយដេកផ្លូវពោះ បែរព្រះកេសទៅទិសខាងលិចទៅព្រះវិហារនៃមន្ទីរពេទ្យ។

អ្នកជំនាញផ្នែកបុរាណវិទ្យាលោក ខៀន ច័ន្ទ ក្រៅពីសម្តែងការរីករាយនឹងសំណាងល្អនៃការរក ឃើញបដិមានេះ ព្រមទាំងបញ្ជាក់ថាជាការបង្កភាពងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ និងការសិក្សា

លម្អិត។ លើសពីនេះ លោកថាបដិមាដែលមានទំហំធំមួយនេះ នឹងត្រូវតម្កល់ទុកក្នុងសារមន្ទីរព្រះ
នរោត្តមសីហនុអង្គរ ដើម្បីរក្សាសុវត្ថិភាព ដុសលាងសម្អាត ព្យាបាលផ្នែកខ្លះ និងរក្សាគុណភាពថ្ម
ឡើងវិញ។

ជាការសន្និដ្ឋានបឋម រូបចំលាក់បដិមានេះ គឺអាចជាទ្វារបាលនៃមន្ទីរពេទ្យទន្លេស្ងួតផ្ទាល់តែម្តង
មិនមែនមកពីកន្លែងផ្សេងទេ។ ក៏ប៉ុន្តែយ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅ
ឡើយថារូបនេះ មាននៅគ្រប់មន្ទីរពេទ្យបុរាណទាំងអស់ឬយ៉ាងណានោះទេ។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួតក្នុងជំហានទី១ ដែលផ្តោតលើការសិក្សាអំពី
ផ្នែកខាងមុខនៃមន្ទីរពេទ្យ ដែលមានទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងខ្សែនៃមន្ទីរពេទ្យ
ចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ ក្រោយបញ្ចប់គម្រោងនេះហើយ
អ្នកស្រាវជ្រាវនឹងបន្តគម្រោងថ្មីៗទៀតដែលនឹងសិក្សាអំពីទីតាំងសំខាន់ៗនៃអាគារមន្ទីរពេទ្យដែល
សង់ពីឈើ ហើយបានខូចខាតបាក់ស្លាកស្នាមអស់ និងបើអាចក្រុមស្រាវជ្រាវមានបំណងស្វែងរកទី
តាំងចោលសំណាកថ្នាំដែលប្រើប្រាស់រួច ដើម្បីយកសំណាកទាំងនោះទៅសិក្សាអំពីការផ្សំផ្កា
សម័យបុរាណ។

៦.គេហទំព័រ Fresh news

**សេចក្តីជូនដំណឹង៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា ប្រកាសចាត់វិធានការរុះរើសំណង់ខុស
ច្បាប់នៅមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី១០សីហា តទៅ**

Fresh news 01/08/2017

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា
នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បាន
ចេញសេចក្តីជូនដំណឹង ជាផ្លូវការមួយ ប្រកាសចាត់
វិធានការរុះរើ សំណង់ខុសច្បាប់ស្ថិតក្នុងតំបន់១និង
តំបន់២ នៃមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី១០ ខែសីហា
ខាងមុខនេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថាប័នរដ្ឋទាំង២
ដែលអង្គការព័ត៌មាន Fresh News ទទួលបាននៅ
រសៀលថ្ងៃនេះ បានឲ្យដឹងថា ម្ចាស់សំណង់ខុសច្បាប់
ដែលសង់ ក្នុងអំឡុងពេលយុទ្ធនាការយោសនាបោះ
ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសំណង់ខុសច្បាប់ថ្មីៗ
ឬក៏ពុំសាងសង់ដោយខុសច្បាប់ផ្សេងទៀត ត្រូវបាន

អាជ្ញាធរអប្សរា ជូនដំណឹងឲ្យរុះរើដោយស្ម័គ្រចិត្ត ក្នុងរយៈពេល៧ថ្ងៃរួចមកហើយ ប៉ុន្តែម្ចាស់សំណង់

មួយចំនួនធំ ពុំទាន់មានការរុះរើដោយខ្លួនឯងនោះទេ។ ដូច្នោះគណៈកម្មការដឹកនាំ និងសម្របសម្រួលលើការរុះរើ សំណង់ខុសច្បាប់ ក្នុងតំបន់១ និងតំបន់២ នៃមណ្ឌលដ្ឋានអង្គរបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា សូមទុករយៈពេលចុងក្រោយ ជូនម្ចាស់សំណង់ខាងលើ ដោយស្ម័គ្រចិត្តរុះរើដោយខ្លួនឯង រហូតដល់ថ្ងៃទី០៩ ខែសីហា ជាកំហិត ហើយបើមិនព្រមរុះរើនឹងវិធានការ នៅថ្ងៃបន្ទាប់ដោយពុំទទួលខុសត្រូវ រាល់ការខូចខាត និងបាត់បង់សម្ភារសំណង់នោះឡើយ។ សូមអានខ្លឹមសារលម្អិត នៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា៖

១.គេហទំព័រ ស្នើតម្កល់

អាជ្ញាធរប្រាប់ឲ្យម្ចាស់សំណង់ខុសច្បាប់ រុះរើចេញពីតំបន់អង្គរក្នុងពេល១សប្តាហ៍ទៀត

August 2, 2017(រស្មីកម្ពុជា)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីជូនដំណឹង
ស្តីពីការចាត់វិធានការចុះរុះរើសំណង់ខុសច្បាប់ក្នុងតំបន់១ និងតំបន់២
នៃមណ្ឌលដ្ឋានអង្គរ

រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា សូមជម្រាបជូនដំណឹងដល់ម្ចាស់សំណង់ខុសច្បាប់ ដែលបានសាងសង់ក្នុងអំឡុងពេលយុទ្ធនាការយោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧ និងសំណង់ខុសច្បាប់ថ្មីៗដែលបានប្តូរកំពស់សាងសង់ដោយខុសច្បាប់ផ្សេងទៀត គ្រាប់ថា អាជ្ញាធរអប្សរាបានចេញសេចក្តីជូនដំណឹងស្តីពីការឱ្យរុះរើសំណង់ដែលបានសាងសង់ដោយខុសច្បាប់ដោយការស្ម័គ្រចិត្ត ដោយបានកំណត់រយៈពេល០៧ថ្ងៃចមកហើយ ប៉ុន្តែហេតុអ្វីដែលពេលនេះម្ចាស់សំណង់មួយចំនួនពុំទាន់មានការរុះរើដោយខ្លួនឯងនៅឡើយទេ។ អាស្រ័យហេតុនេះ គណៈកម្មការដឹកនាំនិងសម្របសម្រួលលើការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់១ និងតំបន់២នៃមណ្ឌលដ្ឋានអង្គរបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា សូមទុករយៈពេលចុងក្រោយជូនម្ចាស់សំណង់ខាងលើ ឱ្យស្ម័គ្រចិត្តរុះរើដោយខ្លួនឯងរហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ជាកំហិត។ ផុតកាលបរិច្ឆេទកំណត់ខាងលើ គណៈកម្មការដឹកនាំនិងសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា នឹងចុះអនុវត្តវិធានការរុះរើសំណង់ខុសច្បាប់ទាំងនេះ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នេះតទៅ តាមនីតិវិធីជាធរមាន ដោយពុំទទួលខុសត្រូវចំពោះរាល់ការខូចខាត ឬបាត់បង់សម្ភារសំណង់នោះឡើយ។

រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា សង្ឃឹមនឹងជឿជាក់ថា ម្ចាស់សំណង់ទាំងអស់នឹងចូលរួមអនុវត្តវិធានការនេះ ក្នុងបុព្វហេតុរួមគ្នាថែរក្សាតំបន់មណ្ឌលដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោកឱ្យស្ថិតស្ថេរ។

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរានៅថ្ងៃទី០១ខែសីហា បានផ្តល់ចេញសេចក្តីជូនដំណឹងជាថ្មីដោយបានបញ្ជាក់ដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅសាងសង់សំណង់ខុសច្បាប់នៅតំបន់អង្គរកាលពីពេលកន្លងទៅ ឲ្យរុះរើចេញដោយខ្លួនឯងមុននឹងចំណាត់ការចុងក្រោយ ដោយអាជ្ញាធរនៅថ្ងៃទី៩ខែសីហាខាងមុខ។ ការជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋមិនទាន់បានរុះរើសំណង់ខុសច្បាប់របស់ពួកគេដោយស្ម័គ្រចិត្ត តាមការអំពាវនាវរបស់អាជ្ញាធរចំនួន២លើក កាលពីខែកក្កដាកន្លងទៅ។

នៅក្នុងសេចក្តីប្រកាសចុងក្រោយរួមគ្នារវាងរដ្ឋបាលសាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា រដ្ឋបាល

ទីក្រុងទេសចរណ៍មួយនេះ បានទុកពេលឲ្យម្ចាស់សំណង់ខុសច្បាប់ ដែលបានសាងសង់អំឡុងពេលយុទ្ធនាការយោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងសំណង់ខុសច្បាប់ថ្មីៗបាននិងកំពុងសាងសង់ឲ្យធ្វើការរុះរើពីតំបន់១និងតំបន់២ ក្នុងរយៈពេល៧ថ្ងៃទៀតដោយស្ម័គ្រចិត្ត។ តាមរយៈខ្លឹមសារនេះ ចាត់ទុកថាជាការជូនដំណឹងចុងក្រោយដែលអាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរអប្សរាសម្រេចចាត់វិធានការរុះរើសំណង់ទាំងនេះនៅថ្ងៃទី១០សីហា ដោយមិនទទួលខុសត្រូវក្នុងការបាត់បង់ឬខូចខាតទ្រព្យសម្បត្តិអ្វីឡើយប្រសិនបើម្ចាស់សំណង់ខុសច្បាប់មិនព្រមរុះរើដោយខ្លួនឯង។

ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧អាជ្ញាធរជាតិអប្សរាបានថ្លែងថា សំណង់ខុសច្បាប់ទាំងអស់ដែលបានសាងសង់នៅតំបន់អង្គរ

នឹងត្រូវរុះរើដោយគ្មានការលើកលែង។ សន្និសីទកាសែតនេះ ជាសារដាស់តឿននិងជាព័ត៌មាន ដើម្បីជួយជំរុញឲ្យម្ចាស់សំណង់ខុសច្បាប់ និងសាធារណជនទាំងអស់យល់ដឹងកាន់តែច្បាស់អំពី ផលប៉ះពាល់នៃសំណង់ចំពោះបេតិកភណ្ឌអង្គរ និងចូលរួមអភិរក្សឲ្យបានគង់វង្ស។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីគណៈកម្មការចម្រុះ ដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ លោក ស៊ី ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអោយដឹងថា ម្ចាស់សំណង់ខុសច្បាប់នៅក្នុង តំបន់អង្គរតំរូវអោយធ្វើការរុះរើជាបន្ទាន់ ដោយហេតុថាសំណង់ទាំងអស់ បានធ្វើអោយប៉ះពាល់ ដល់សម្បត្តិបេតិកភណ្ឌទេសភាពវប្បធម៌ និងកំរិតបរិស្ថាន ។ ហើយផលប៉ះពាល់អាក្រក់ធ្ងន់ធ្ងរជាង នេះ គឺអាចបណ្តាលអោយប្រាសាទអង្គរវត្ត ត្រូវអង្គការយូណេស្កូដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌ ពិភពលោកថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋគ្មានហេតុផល និងលិខិតស្នាមផ្លូវច្បាប់ គ្រប់គ្រាន់ក្នុងការធ្វើការទាមទារនោះទេ ដោយសារតែពួកគេធ្វើការសាងសង់ដោយគ្មានច្បាប់ទំ លាប់។

ក្នុងពេលជាមួយគ្នាអាជ្ញាធរអប្សរាក៏ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្ត្រីអប្សរាណា ដែលដើរយកលុយពីសំណង់ខុសច្បាប់នានា ដែលសាងសង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមការអះអាង របស់លោកស៊ី ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរា ប្រាប់សារព័ត៌មានមួយកាល ពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៧កន្លងទៅ។

លោក ស៊ី ម៉ាប់ បានបន្ថែមថា បើសិនជាមាន ភស្តុតាង មានមន្ត្រីអប្សរា ដើរយកលុយមែន លោកនឹងចាត់វិធានការ តាមផ្លូវច្បាប់ បើពាក់ព័ន្ធ ទៅនឹងប្រព្រឹត្តពុករលួយ ទុកឲ្យអង្គភាពប្រឆាំង អំពើពុករលួយ ចាត់ការតាមច្បាប់ពុករលួយ។ដោយ៖វិបុល-វាសនា

៤.គេចាំរើថ្មី។

គណៈកម្មការចម្រុះកំណត់យកថ្ងៃ១០សម្រាប់រុះរើសំណង់ខុសច្បាប់ក្នុងអង្គរ

01, Aug 2017 , 10:39 pm ដោយ៖ អ៊ុំសារីហានី (ថ្មីៗ)



សៀមរាប៖ ជាសេចក្តីសម្រេចចុងក្រោយ គណៈកម្មការ ចម្រុះដែលមានរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិ អប្សរា បានកំណត់យកថ្ងៃទី១០សីហា ជាថ្ងៃចុះរុះរើ សំណង់ខុសច្បាប់ ក្នុងរមណីយដ្ឋានអង្គរ។ ការកំណត់យក ថ្ងៃទី១០នេះ ក្រោយពេលគណៈកម្មការ បានទុករយៈពេល ដល់ម្ចាស់សំណង់ខុសច្បាប់ទាំងនោះ ត្រូវរុះរើសំណង់

ដោយខ្លួនឯង និងដោយការស្ម័គ្រចិត្ត។

ក្នុងសេចក្តីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី១សីហា និងដែលសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ទទួលបាន បានកំណត់យកថ្ងៃទី១០សីហា ជាថ្ងៃរុះរើសំណង់ខុសច្បាប់ ក្រោយអាជ្ញាធរបានចុះចែក

សេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ ឲ្យធ្វើការស្ម័គ្រចិត្តចុះរើសំណង់ខុសច្បាប់ដោយខ្លួនឯង តែផ្ទុយ ទៅវិញរហូតមកដល់ថ្ងៃនេះ ម្ចាស់សំណង់ទាំងនោះ មិនបានគោរពទៅតាមសេចក្តីជូនដំណឹងនោះ ឡើយ។

ក្នុងសេចក្តីជូនដំណឹងដែលកំណត់យកថ្ងៃទី១០សីហា សម្រាប់យុទ្ធនាការចុះរើសំណង់ បានសរសេរ ថា «អាស្រ័យហេតុនេះ គណៈកម្មការដឹកនាំ និងសម្របសម្រួលលើការចុះរើសំណង់ខុសច្បាប់ក្នុង តំបន់១ និងតំបន់២ នៃមណ្ឌលយុវជនអង្គរបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា សូមទុករយៈពេលចុងក្រោយជូនម្ចាស់សំណង់ខាងលើ ឱ្យស្ម័គ្រចិត្តចុះរើដោយខ្លួនឯងរហូតដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៧ ជាកំហិត»។ សេចក្តីជូនដំណឹងដដែល គណៈកម្មការចម្រុះនឹងចាប់ផ្តើមចុះ អនុវត្តវិធានការចុះរើសំណង់ ចាប់ពីថ្ងៃទី១០ សីហា តាមនីតិវិធី ដោយពុំទទួលខុសត្រូវរាល់ការខូច ខាតឡើយ។

យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងអំឡុងពេលមុនបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ មានសំណង់ខុសច្បាប់ជាង៥០០សំណង់ ដែលលួចសាងសង់ ដោយលាក់លៀមក្នុងមណ្ឌលយុវជនអង្គរ បើទោះបីជាអាជ្ញាធរចុះណែនាំក៏ដោយ។ ក្នុងរបាយ ការណ៍ដាច់ដោយឡែកមួយទៀតរបស់អាជ្ញាធរជាតិអប្សរា មានសំណង់ខុសច្បាប់ចំនួនជាង១០០ ករណីទៀត ដែលលួចសាងសង់ក្រោយថ្ងៃបោះឆ្នោត។

៥.គេហទំព័រ វ៉ាហោ

អាជ្ញាធរជាតិអប្សរា ព្រមានជាថ្មីដល់ម្ចាស់សំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ

ដោយ៖ សេង បារាំង 01-08-2017 5:31 pm(វ៉ាហោ)



អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ពន្យារពេល ដល់ម្ចាស់សំណង់ខុសច្បាប់ ដែលបានសាងសង់ក្នុង ឧទ្យានអង្គរ ក្នុងអំឡុងពេលយុទ្ធនាការយោសនាបោះ ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងសំណង់ខុស ច្បាប់ផ្សេងទៀត រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧

ជាកំហិត ដើម្បីឲ្យម្ចាស់សំណង់ទាំងនោះ ចុះរើដោយខ្លួនឯង។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានព្រមានជាថ្មីម្តងទៀតថា ប្រសិនបើម្ចាស់សំណង់ខុសច្បាប់ ទាំងនោះ នៅតែមិនចុះរើដោយខ្លួនឯងទៀត គណៈកម្មការដឹកនាំ និងសម្របសម្រួលរបស់រដ្ឋបាល ខេត្តសៀមរាប និងអាជ្ញាធរអប្សរា នឹងចុះអនុវត្តវិធានការចុះរើសំណង់ខុសច្បាប់ទាំងនេះ ចាប់ពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ ដោយពុំទទួលខុសត្រូវចំពោះរាល់ការខូចខាត ឬបាត់បង់សម្ភារៈសំណង់ នោះឡើយ។

យ៉ាងណាក៏ដោយកន្លងមក អាជ្ញាធរជាតិអប្សរា ធ្លាប់ចេញសេចក្តីជូនដំណឹងឲ្យម្ចាស់សំណង់ខុស ច្បាប់ទាំងនោះ ចុះរុះរើដោយខ្លួនឯងម្តងរួចហើយ ប៉ុន្តែរហូតមកទល់ពេលនេះ ម្ចាស់សំណង់ខុស ច្បាប់មួយចំនួនធំ នៅតែមិនមានការរុះរើចេញទៀត។

សូមបញ្ជាក់ថា សំណង់ខុសច្បាប់ដែលបានសង់ក្នុងនៅតំបន់១ និងតំបន់២ នៃឧទ្យានអង្គរក្នុង អំឡុងខែឧសភា កន្លងទៅនេះ ហើយសំណង់ខុសច្បាប់នោះ មានចំនួន៥៣២ករណី នេះបើតាម របាយការណ៍របស់ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិ អប្សរា។

៦.គេហទំព័រ Everyday

អាជ្ញាធរប្រាប់ឲ្យម្ចាស់សំណង់ខុសច្បាប់ រុះរើចេញពីតំបន់អង្គរក្នុងពេល១សប្តាហ៍ទៀត

ថ្ងៃ ពុធ ទី ២ ខែ សីហា ឆ្នាំ ២០១៧ ម៉ោង ០៩:៣០(Everyday)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីជូនដំណឹង
ស្តីពីការចាត់វិធានការចុះរុះរើសំណង់ខុសច្បាប់ក្នុងតំបន់១ និងតំបន់២
នៃមេឃុយដ្ឋានអង្គរ

រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា សូមជម្រាបជូនដំណឹងដល់ម្ចាស់សំណង់ខុសច្បាប់ ដែលបានសាងសង់ក្នុងអំឡុងពេលយុទ្ធនាការយោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧ និង សំណង់ខុសច្បាប់ថ្មីៗដែលបានប្តូរកំពស់សាងសង់ដោយខុសច្បាប់ផ្សេងទៀត ជ្រាបថា អាជ្ញាធរអប្សរាបានចេញ សេចក្តីជូនដំណឹងស្តីពីការឱ្យរុះរើសំណង់ដែលបានសាងសង់ដោយខុសច្បាប់ដោយការស្ម័គ្រចិត្ត ដោយបាន កំណត់រយៈពេល០៧ថ្ងៃចមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះម្ចាស់សំណង់មួយចំនួនធំពុំទាន់មានការ រុះរើដោយខ្លួនឯងនៅឡើយទេ។ អាស្រ័យហេតុនេះ គណៈកម្មការដឹកនាំនិងសម្របសម្រួលលើការរុះរើសំណង់ ខុសច្បាប់ក្នុងតំបន់១ និងតំបន់២នៃមេឃុយដ្ឋានអង្គររបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា សូមទុករយៈពេលចុងក្រោយជូនម្ចាស់សំណង់ខាងលើ ឱ្យស្ម័គ្រចិត្តរុះរើដោយខ្លួនឯងរហូតដល់ថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១៧ ជាក់ហិក។ ផុតកាលបរិច្ឆេទកំណត់ខាងលើ គណៈកម្មការដឹកនាំនិងសម្របសម្រួល របស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា នឹងចុះអនុវត្តវិធានការរុះរើសំណង់ខុសច្បាប់ទាំងនេះ ចាប់ពី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នេះតទៅ តាមនីតិវិធីជាធរមាន ដោយពុំទទួលខុសត្រូវចំពោះរាល់ការខូចខាត ឬបាត់បង់សម្ភារសំណង់នោះឡើយ។

រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា សង្ឃឹមនឹងជឿជាក់ថា ម្ចាស់សំណង់ទាំងអស់នឹងចូលរួម អនុវត្តវិធានការនេះ ក្នុងបុព្វហេតុរួមគ្នាថែរក្សាតំបន់មេឃុយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌជាតិ និង ពិភពលោកឱ្យស្ថិតស្ថេរ។

សៀមរាប ថ្ងៃទី០២ ខែ សីហា ឆ្នាំ២០១៧

រដ្ឋបាលខេត្តសៀមរាប
អាជ្ញាធរអប្សរា

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិ អប្សរានៅថ្ងៃទី០១ខែសីហា បានផ្តល់ចេញសេចក្តីជូន ដំណឹងជាថ្មីដោយបានបញ្ជាក់ដល់ប្រជាពលរដ្ឋ ដែល បាននាំគ្នាទៅសាងសង់សំណង់ខុសច្បាប់នៅតំបន់អង្គរ កាលពីពេលកន្លងទៅ ឲ្យរុះរើចេញដោយខ្លួនឯងមុននឹង ចំណាត់ការចុងក្រោយ ដោយអាជ្ញាធរនៅថ្ងៃទី៩ខែ សីហាខាងមុខ។ ការជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ ពីប្រជាពលរដ្ឋមិនទាន់បានរុះរើសំណង់ខុសច្បាប់របស់ ពួកគេដោយស្ម័គ្រចិត្ត តាមការអំពាវនាវរបស់អាជ្ញាធរ ចំនួន២លើក កាលពីខែកក្កដាកន្លងទៅ។

នៅក្នុងសេចក្តីប្រកាសចុងក្រោយរួមគ្នារវាងរដ្ឋបាល សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា រដ្ឋបាល

ទីក្រុងទេសចរណ៍មួយនេះ បានទុកពេលឲ្យម្ចាស់សំណង់ខុសច្បាប់ ដែលបានសាងសង់អំឡុង ពេលយុទ្ធនាការយោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងសំណង់ខុសច្បាប់ថ្មីៗ បាននិងកំពុងសាងសង់ឲ្យធ្វើការរុះរើពីតំបន់១និងតំបន់២ ក្នុងរយៈពេល៧ថ្ងៃទៀតដោយស្ម័គ្រចិត្ត។ តាមរយៈខ្លឹមសារនេះ ចាត់ទុកថាជាការជូនដំណឹងចុងក្រោយដែលអាជ្ញាធរខេត្តសៀមរាបនិងអាជ្ញា ធរអប្សរាសម្រេចចាត់វិធានការរុះរើសំណង់ទាំងនេះនៅថ្ងៃទី១០សីហា ដោយមិនទទួលខុសត្រូវក្នុង ការបាត់បង់ឬខូចខាតទ្រព្យសម្បត្តិអ្វីឡើយប្រសិនបើម្ចាស់សំណង់ខុសច្បាប់មិនព្រមរុះរើដោយខ្លួន ឯង។

ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៧អាជ្ញាធរជាតិអប្សរាបានថ្លែងថា សំណង់ខុសច្បាប់ទាំងអស់ដែលបានសាងសង់នៅតំបន់អង្គរ និងត្រូវរុះរើដោយគ្មានការលើកលែង។ សន្និសីទកាសែតនេះ ជាសារដាស់តឿននិងជាព័ត៌មាន ដើម្បីជួយជំរុញឲ្យម្ចាស់សំណង់ខុសច្បាប់ និងសាធារណជនទាំងអស់យល់ដឹងកាន់តែច្បាស់អំពី ផលប៉ះពាល់នៃសំណង់ចំពោះបេតិកភណ្ឌអង្គរ និងចូលរួមអភិរក្សឲ្យបានគង់វង្ស។


នៅក្នុងសន្និសីទសារព័ត៌មានស្តីពីគណៈកម្មការចម្រុះ ដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ លោក ស៊ី ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអោយដឹងថា ម្ចាស់សំណង់ខុសច្បាប់នៅក្នុង តំបន់អង្គរត្រូវអោយធ្វើការរុះរើជាបន្ទាន់ ដោយហេតុថាសំណង់ទាំងអស់ បានធ្វើអោយប៉ះពាល់ ដល់សម្បត្តិបេតិកភណ្ឌទេសភាពវប្បធម៌ និងកំរិតបរិស្ថាន ។ ហើយផលប៉ះពាល់អាក្រក់ធ្ងន់ធ្ងរជាង នេះ គឺអាចបណ្តាលអោយប្រាសាទអង្គរវត្ត ត្រូវអង្គការយូណេស្កូដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌ ពិភពលោកថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋគ្មានហេតុផល និងលិខិតស្នាមផ្លូវច្បាប់ គ្រប់គ្រាន់ក្នុងការធ្វើការទាមទារនោះទេ ដោយសារតែពួកគេធ្វើការសាងសង់ដោយគ្មានច្បាប់ទំ លាប់។

ក្នុងពេលជាមួយគ្នាអាជ្ញាធរអប្សរាក៏ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្ត្រីអប្សរាណា ដែលដើរយកលុយពីសំណង់ខុសច្បាប់នានា ដែលសាងសង់នៅក្នុងតំបន់មណ្ឌលដ្ឋានអង្គរ។ នេះបើតាមការអះអាង របស់លោកស៊ី ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរា ប្រាប់សារព័ត៌មានមួយកាល ពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៧កន្លងទៅ។

លោក ស៊ី ម៉ាប់ បានបន្ថែមថា បើសិនជាមាន ភស្តុតាង មានមន្ត្រីអប្សរា ដើរយកលុយមែន លោកនឹងចាត់វិធានការ តាមផ្លូវច្បាប់ បើពាក់ព័ន្ធ ទៅនឹងប្រព្រឹត្តពុករលួយ ទុកឲ្យអង្គភាពប្រឆាំង អំពើពុករលួយ ចាត់ការតាមច្បាប់ពុករលួយ។ អត្ថបទ៖ រស្មីកម្ពុជា

៧.គេហទំព័រ CEN

សេចក្តីជូនដំណឹងស្តីពីការចាត់វិធានការចុះរុះរើសំណង់ខុសច្បាប់ក្នុងតំបន់១ និងតំបន់២ នៃមណ្ឌល ដ្ឋានអង្គរ



(ថ្ងៃទី 1 សីហា 2017, ម៉ោង 05:04:PM) | ដោយ: អាជ្ញាធរជាតិអប្សរា (CEN)


សៀមរាប: សេចក្តីជូនដំណឹងស្តីពីការចាត់វិធានការចុះរុះរើសំណង់ ខុសច្បាប់ក្នុងតំបន់១ និងតំបន់២ នៃមណ្ឌលដ្ឋានអង្គរ

៤.គេចាត់វីរ ដើមអម្ពិល

សេចក្តីជូនដំណឹងស្តីពីការចាត់វិធានការចុះរុះរើសំណង់ខុសច្បាប់ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ

អង្គារ, 01 សីហា ២០១៧ 16:00 ដោយ: ដើមអម្ពិល ID:014

អាជ្ញាធរនឹងចុះរុះរើ សំណង់ខុសច្បាប់ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ បើពលរដ្ឋមិន ព្រមចាកចេញ



៥.គេចាត់វីរ RFA

អាជ្ញាធរអប្សររកឃើញចម្លាក់ទ្វារបាលសម័យអង្គរទម្ងន់ប្រហែល៣០០គីឡូក្រាម

ដោយ ហង្ស សារវ័យុត 2017-07-31 (RFA)



មន្ត្រីផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរ ឲ្យដឹងថា គេនឹងធ្វើកំណាយនៅប្រាសាទទន្លេស្ងួត ដែលអ្នកភូមិខ្លះហៅថា ប្រាសាទតុប ជាបន្តទៅទៀត ដើម្បីតាមរកបដិមាបុរាណខ្លះទៀតដែលអាចនឹងសេសសល់ ហើយកប់ក្រោមដីនៅឡើយ។ ការបន្តដឹកដីតាមរកវត្ថុបុរាណនៅប្រាសាទទន្លេស្ងួត នៃអតីតមន្ទីរពេទ្យភាគខាងជើងនា សម័យអង្គរនេះ បន្ទាប់ពីគេបានធ្វើ

កំណាយរយៈពេល ២ថ្ងៃ ហើយប្រទះឃើញរូបចម្លាក់ទ្វារបាលដ៏ធំមួយមក។

ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរអប្សរា បានរកឃើញរូបចម្លាក់ថ្មភក់បុរាណដ៏ធំមួយមាន ទម្ងន់ប្រហែល៣០០គីឡូក្រាម នៅក្នុងអតីតមន្ទីរពេទ្យសម័យអង្គរភាគខាងជើងនៃប្រាសាទអង្គរ ធំ។

រូបបដិមាដែលពាក់មកដ ហើយមានក្បាច់រចនានៅល្អស្អាតនេះ គេសន្និដ្ឋានថា ជារូបទ្វារបាល ដោយរកឃើញនៅក្នុងពេលដែលក្រុមអ្នកស្រាវជ្រាវជីកដីធ្វើកំណាយនៅប្រាសាទទន្លេស្ងួតឬអ្នក ខ្លះហៅថាប្រាសាទតុប។

មន្ត្រីមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវឯកសារអង្គរ និងជាអ្នកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា គឺ លោក ខៀវ ចាន់។ លោកមានប្រសាសន៍កាលពីសៀវភៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ថា ក្រុមរបស់ លោកបានចាប់ផ្តើមទៅធ្វើកំណាយនៅប្រាសាទទន្លេស្ងួត កាលពីថ្ងៃទី២៩ ដោយជីកដីបានជម្រៅ ប្រហែលជា ៣០សង់ទីម៉ែត្រទៅក្រោម ក៏ប៉ះរូបបដិមានោះតែម្តង។ លោកបញ្ជាក់ថា បន្ទាប់ពីប៉ះរូប បដិមាមក រូបលោកមិនទាន់ហ៊ានផ្តល់ព័ត៌មានឲ្យខ្លាចខ្លាយឡើយ លុះដល់ថ្ងៃទី៣០ ខែកក្កដា ទើប ហៅមន្ត្រីជំនាញ ព្រមទាំងកម្លាំងនគរបាលការពារបេតិកភណ្ឌជាច្រើន មកដឹកយកទៅរក្សាទុកតែ ម្តង៖ «ទំហំដែលនៅសល់ជាក់ស្តែង យើងវាស់ចាប់ពីផ្នូងសក់នៅខាងលើរហូតដល់ជើងស្តាំ ដែលបាក់ គឺ ១,៩០ម៉ែត្រ ហើយបើគិតទាំងប្រអប់ជើងអីទៀត រូបនោះប្រហែលជាមានកម្ពស់ជាង២ ម៉ែត្រ»។

អ្នកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា សន្និដ្ឋានថា រូបបដិមាទ្វារបាលដែលគេរកឃើញនេះ អាចធ្វើ ឡើងនៅក្នុងសម័យប្រាសាទបាយ័ន ក្នុងចន្លោះចុងសតវត្សទី១២និងដើមសតវត្សទី១៣នៃគ្រិស្ត សករាជ។

មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា នេះគឺជារូប បដិមាបុរាណដែលនៅមានក្បាច់រចនា និងទ្រង់ទ្រាយល្អបំផុតក្នុងចំណោមរូបបដិមាជាច្រើន ដែល អ្នកស្រាវជ្រាវធ្លាប់រកឃើញកាលពីមុនៗ៖ «នេះជាបដិមាមួយដែលយើងរកឃើញមានលក្ខណៈនៅ ល្អច្រើន។ កន្លងមកក៏យើងធ្លាប់រកឃើញខ្លះៗដែរនៅក្នុងតំបន់មណ្ឌលដ្ឋានអង្គរ ប៉ុន្តែមិននៅល្អដូច រូបនេះឡើយ»។

រូបបដិមាដ៏ធំធ្វើអំពីថ្មភក់ ដែលគេសន្និដ្ឋានថាជារូបទ្វារបាលនេះ បានបាក់ជើង និងបាក់ដៃ ប៉ុន្តែដង ខ្លួន និងព្រះកេសនៅល្អស្អាត ហើយមន្ត្រីអាជ្ញាធរអប្សរាបានដឹកយកទៅរក្សាទុកនៅសារមន្ទីរព្រះ នរោត្តម សីហនុ ដើម្បីធ្វើការសម្អាត ព្រមទាំងជួសជុលឲ្យល្អឡើងវិញទៅតាមបច្ចេកទេស។

១០.គេចាត់វិវ Phnom Penh Post

Ancient 'guardian' unearthed in Siem Reap

Tue, 1 August 2017 Touch Sokha (Phnom Penh Post)



An ancient statue was unearthed near the one-time imperial capital of Angkor Thom on Sunday by researchers studying an Angkor-era hospital nearby, the Apsara Authority announced yesterday.

The joint research group, consisting of members of the Apsara Authority and the Institute of Southeast Asian Studies in Singapore, discovered the statue by

accident while excavating the site of an ancient dam called Tonle Sgout, about 1 kilometre away from Angkor Thom city, researchers said.

Researchers believe the statue was meant to serve as a guardian for the Tonle Sgout hospital, which was built during the reign of King Jayavarman VII, who ruled from 1181 to 1218 CE.

Apsara Authority officials unearth an ancient statue discovered on Sunday in Siem Reap province. Photo supplied

Apsara Authority spokesman Long Kosal said yesterday that the statue has been sent to the Preah Norodom Sihanouk-Angkor Museum for display. "Door guardians were symbols of protection . . . The guardian used to stand in front of the door of the temples or other ancient places," Kosal said.

The group is four days into its two-week research project exploring the Tonle Sgout ancient hospital and dam. The guardian statue, about 1.9 metres long, was found buried about half a metre deep.

Both arms were broken off, as were both legs – with one broken off at the thigh, and the other at the ankle – according to researchers. The Apsara Authority said the sculpture is in the Bayon style of the late 12th to early 13th century.

១១.គេចម្ល៉ៃ VOD

អាជ្ញាធរអប្សរាថានឹងចុះរុះរើសំណង់ខុសច្បាប់ម្តងទៀត

ដោយ លោក ពេជ្រ ចំរុង | ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០១៧ 5 ម៉ោងមុន (VOD)

អាជ្ញាធរអប្សរា ប្រកាសថា ខ្លួននឹងចុះរុះរើជាលើកទី២ ចំពោះ សំណង់ខុសច្បាប់ ដែលសង់ឡើង កាលពីអំឡុងពេលយោសនាបោះឆ្នោតឃុំសង្កាត់ បើសិនជាម្ចាស់លំនៅឋានទាំងនោះ មិនអនុវត្ត តាមការណែនាំ។

ក្នុងសេចក្តីជូនដំណឹង ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ អាជ្ញាធរអប្សរា ប្រកាសថា នឹងធ្វើការ
រុះរើសំណង់ខុសច្បាប់ ដែលសង់ឡើងដោយបំពាន កាលពីអំឡុងពេលយោសនាបោះឆ្នោតឃុំ
សង្កាត់អាណត្តិទី៤កន្លងទៅ រួមទាំងសំណង់ខុសច្បាប់ផ្សេងទៀត ក្នុងតំបន់១និងតំបន់២នៃ
មណ្ឌលរដ្ឋបាលខេត្តសៀមរាប។

អាជ្ញាធរអប្សរាអះអាងថា ខ្លួនបានចេញសេចក្តីណែនាំម្តងរួចមកហើយ ដោយបានទុករយៈពេល៧
ថ្ងៃ ដើម្បីឲ្យម្ចាស់សំណង់ រើចេញដោយខ្លួនឯង ប៉ុន្តែថា មកដល់ពេលនេះ ម្ចាស់សំណង់មួយចំនួនធំ
មិនទាន់បានរើចេញនៅឡើយ។

បើតាមសេចក្តីជូនដំណឹងអាជ្ញាធរអប្សរាថា នឹងពន្យារពេលបន្ថែម រហូតដល់ថ្ងៃទី៩សីហាឆ្នាំ២០១៧
ប៉ុន្តែព្រមានថា បើម្ចាស់សំណង់ទាំងនោះ មិនព្រមរើចេញដោយស្ម័គ្រទេ គណៈកម្មការដឹកនាំ និង
សម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា នឹងចុះអនុវត្តវិធានការរុះរើសំណង់
ខុសច្បាប់ដោយផ្ទាល់ ចាប់ពីថ្ងៃទី១០សីហាទៅ។

បើតាមរបាយការណ៍ សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៧ អាជ្ញាធរអប្សរា ឲ្យដឹងថា ក្នុងចំណោម
សំណើសុំសាងសង់សំណង់ជាង៦០០ករណី ខ្លួនបានអនុញ្ញាតឲ្យសាងសង់សំណង់ជិត៣០០
ករណី និងទាត់ចោលចំនួន២៤៥ករណី ដោយថា ជាករណីបំបែកគ្រួសារ ឬអ្នកចំណូលថ្មី ដែលមក
តាំងទីលំនៅក្រោយឆ្នាំ២០០០។

សូមរំលឹកថា កាលពីបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ ពលរដ្ឋនៅខេត្តសៀមរាបបានផ្ទុះការតវ៉ាបិទ
ផ្លូវមុខប្រាសាទអង្គរវត្ត ដោយចោទថា អាជ្ញាធរអប្សរា បានបន្ធូរបន្ថយឲ្យពួកគាត់សង់សំណង់
ផ្សេងៗ។ ប៉ុន្តែក្រោយដឹងលទ្ធផលបោះឆ្នោត ពលរដ្ឋថា អាជ្ញាធរបានចុះរុះរើសំណង់ទាំងនោះ
ចោល ដោយថា គ្មានច្បាប់អនុញ្ញាតទៅវិញ។